



ក្រសួងពេទ្យនគរបាល និង ការណ៍ដំឡាតាំខែត្រូវ Cambodia Public Debt Statistical Bulletin



លេខ ២២ - Vol. 22



ទីនេះយកពីម៉ោងចាប់ពីមាសទី១ ឆ្នាំ២០២៤ - Data as of End-Q1 2024
ការពិនិត្យភ្នែក, ខែមីនា ឆ្នាំ២០២៤ / Phnom Penh, May 2024

នគរបាលក្រសួង

នគរបាល

ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានរាយការដោយតម្លៃថា ស្ថិតក្នុងភាពអាបត្របំគ្រងបាន ពេលវេលាតី នៅតែមាន «ចិត្តការ» និង «ហានិកយកជ្រើនទាប» ដែល បើទៅបើជាសេដ្ឋកិច្ចកម្ពុជា ទទួលដោនុផែលប៉ះពាល់ពីការកិច្ចការដោលនៃវិបត្តិដីជីវិធម៌-១៩ និងពីកត្តាជាងក្រោងធ្វើដោយត្រូវក្នុង។ ការក្រោងបាន នូវចិត្តការបំណុលសាធារណៈនេះ គឺអារ៉ាយដោយកម្ពុជាមានប្រព័ន្ធប្រតិបត្តិការប្រចាំឆ្នាំ ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនិតិវិធីប្រតិបត្តិការប្រចាំឆ្នាំ ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សប្រចាំឆ្នាំ, និង ៤) ប្រព័ន្ធទៀត់មានវិទ្យាសម្រាប់ប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមុលដ្ឋាននៃការរើករាយ និងតាមដានហានិកយកបំណុល។

ជាក់ស្សាង, រាយការកិច្ចការដោលបានអនុវត្តប្រកបដោយភាពមីឌីម៉ាត់ និងប្រយ័ត្នប្រឈមខ្ពស់នូវ វិធានការដោយឯទេសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រពីការក្រោងបំណុលសាធារណៈដោលនូវបន្ទាប់ ជាពិសេសគោលការណ៍កន្លះទាំង ៥ សំដើរនូវត្រឹមប្រសិទ្ធភាពខ្ពស់ ទាំងការក្រោងបំណុលសាធារណៈ និងទាំងការក្រោងការរើករាយសាធារណៈ រួមមាន៖

- ១) ខ្លឹមណាទានក្នុងទំបន់សមសុបដែលស្ថានភាពប៉ិក និងសេដ្ឋកិច្ចអាចចាំបាច់បាន;
- ២) ខ្លឹមណាទានដែលមានកម្រិតសម្រាន បូលក្នុងអនុគ្រោះខ្ពស់;
- ៣) ខ្លឹមមាប់តែវិស័យអាជីវការទ្រឡប់ចិត្តការនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនដលិតភាពសេដ្ឋកិច្ចប្រុងលិតភាពដលិតភាព;
- ៤) របីប្រាស់តណាទាន ប្រកបដោយភ្នាក់, គណនេយ្យភាព, ប្រសិទ្ធភាព, និងស៊តិតិសិទ្ធភាពខ្ពស់បំផុត; និង
- ៥) របីប្រាស់តណាទានសម្រាប់បិរញ្ញប្បញ្ញតានកម្រាងវិនិយោគលើហេដ្ឋាបេនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្សាងដោ និងគុណភាពខ្ពស់ ប្របាមគោលការណ៍នៃការក្រោងបំណុលការរើករាយសាធារណៈ ព្រមទាំងធ្វើយកការដោយការអភិវឌ្ឍដោយត្រូវក្នុងដំណាក់កាលនីមួយៗ ពិសេស ជានានា នូវចិត្តការសេដ្ឋកិច្ច, សង្គម, ហិស្សាន, និងការជន់ទៅនឹងការប្រប្រលាកាសតុ។

ការក្រោងបំណុលសាធារណៈ ប្រកបដោយចិត្តការ, ប្រសិទ្ធភាព និងស៊តិតិសិទ្ធភាព បានរួមចាំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គ្នាដោយទៅមេទេ: ក្នុងរយៈកាលដោងពីទេស្សវិស្សក្នុងមកព្រមទាំងបានធ្វើឱ្យកម្ពុជាមានសមត្ថភាពក្រោមគោលទានសម្រានបានប្រើប្រាស់ជាមុន សម្រាប់បំពេញតម្លៃការបិរញ្ញប្បញ្ញតានលើវិស័យអាជីវការចាំពេះមុខនានា។

ទន្លេនេះ, គ្នាផែលបំណុលនូវការបង្ហាញនៃការក្រោងបំណុលសាធារណៈ និងគណនេយ្យភាពនៃការក្រោងបំណុលសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំត្រីតិចប្រតិស្ថិតិបំណុលសាធារណៈកម្ពុជា និងបានបំពេញការស្រែកក្រុងស្ថាប័ននឹងកិច្ចការ ក្រសួងស្ថាប័នពាក់ព័ន្ធ, ស្ថានទូទៅ, គ្រឹះស្ថានអប់រំ, ដៃគុអកិវឌ្ឍ, និងអង្គភាពក្រោងការដោយតាមនានា ដើម្បីប្រាស់តាមតម្លៃការដោក់ស្សាង ចំនួន ២១ លើក រូមកហើយ ក្នុងនោះ ប្រចាំសមាស ពីថ្ងៃទី២០១៩ ដល់ថ្ងៃទី២០២១ និងប្រចាំត្រីមាស ពីថ្ងៃទី២០២២ ដល់បច្ចុប្បន្ន ព្រមទាំងបានធ្វើដោយនៅលើគេហទំនាក់ពីរការបេស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសាធារណៈជានេះអាចទាញរាយការតាមរយៈ: <http://mef.gov.kh/public-debt-bulletin.html> ឬ នៅលើគេហទំនាក់ពីរការបេស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងក្រោងបំណុល តាមរយៈ: <https://gdicdm.mef.gov.kh/en/cat/documents-and-publications/bulletins> ឬ តាមរយៈ QR Code នៅលើគេហស្សវិក្រិតិប្រតិបត្តិនេះ។

ត្រីតិចប្រតិស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំត្រីមាសនេះ ត្រូវបានរៀបចំឡើង ជាពីរភាសា គីភាសា

ខ្ញុំ និងការអង់គ្លេស ដោយអនុលោមតាមបរិការណ៍ជាក់ស្សាគបេស់កម្ពុជា និងខ័ត្តមានវត្ថុជាអនុរោគតិ ដែល
មានវិសាលភាពគ្របដណ្តូប់តែបើទីនឹងនៃយស្សីពីបំណុលបេស់ដ្ឋីបុញ្ញាង រួមមាន៖ ១) បំណុលសាធារណៈក្រោះ
ប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការផ្តល់តំណាងរបស់ដ្ឋី ហើយ មិនមានវិសាលភាព
គ្របដណ្តូប់ប៉ុណ្ណោះបំណុលបេស់ក្នុងនៅទេ។ ព្រឹត្តិបត្រនេះ ត្រូវបានចេញក្នុង ២ ដំឡើក គឺ ដំឡើកទី១ សេចក្តី
សង្គម និងដំឡើកទី២ ពីកំណែ/ទីនឹងនៃយលមិត ហើយបែងចែកទីនឹងនៃយស្សី ៥ ក្រុម គឺ ១) សន្តិជិបំណុល,
២) ការចុះកិច្ចប្រមូលព្រៀងតំណាង, ៣) ការចាប់ផ្តើមយលកំមុលបត្រដ្ឋី, ៥) ការដកសាប់ប្រាក់, និង ៥) សេវា
បំណុល (ការទូទាត់ដូនតំណាងយក និងការប្រមូលពីតំណាងយិក ក្រាមក្រហមណ៍នៃការផ្តល់តំណាងរបស់ដ្ឋី)
ព្រមទាំងចាត់បំណាក់ប្រភេទទៅតាម៖ តំណាងយក/តំណាងយិក, រឿងប័ណ្ណ, និងវិស័យ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្គមយ៉ាងមុតម៉ោង ស្ថាប័នស្រាវជ្រាវ អ្នកវិភាគគំរកជីវិត កំណើចជាតុអង់
ពាក់ព័ន្ធឌីឡៀត និងយកពីកំណែ/ទីនឹងនៃយដលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅរបៀប្រាស់ ប្រើការ ប្រកបដោយ
វិធានៗ: និងមានក្រមសិលជមិត្តុស ដោសាងការបកស្រាយខសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណៈជន
មានការកែត្រួតចែងអំពីស្ថានភាពបំណុលសាធារណៈជាក់ស្សាគបេស់កម្ពុជា។ ក្នុងការណើមានចម្លៀល ប្រុសំណ្ងារ
ពាក់ព័ន្ធដោយ សូមទាក់ទងមកការងារបច្ចេកទេស តាមរយៈអ៊ីម៉ែល ddm@mef.gov.kh។

ជាទីបញ្ហាប់, ខ្ញុំមានជំនួយថា ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលើខ ២២ នេះ និងនៅពេលបន្ទុ
ទទួលបាននូវការគំទ្រពីសំណាក់អ្នកអាជីវកម្មទាំងឡាយ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមស្វែគមន៍នូវការលំ
មតិយោបល់ស្ថាបនា ដើម្បីបន្ទាត់កំណើចប្រព័ន្ធឌីឡៀត និងមិនបន្ទាត់កំណើចប្រព័ន្ធឌីឡៀត ឱ្យការនៃប្រព័ន្ធដីឡៀត
ទៀត។

ព្រះលោកស្តី នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០២៤
ការណើមានការកែត្រួតចែងអំពីស្ថានភាពបំណុលសាធារណៈលើប្រធានាជាម្លី
ខែមីនា ឆ្នាំ២០២៤

និងបានការបញ្ជាផ្ទាល់នូវការកែត្រួតចែងអំពីស្ថានភាពបំណុលសាធារណៈលើប្រធានាជាម្លី
និងបានការបញ្ជាផ្ទាល់នូវការកែត្រួតចែងអំពីស្ថានភាពបំណុលសាធារណៈលើប្រធានាជាម្លី



អគ្គិភ័យក្រសួងសេដ្ឋកិច្ច និងប្រធានាជាម្លី

ក្រសួង

Table of Contents

ទំព័រ / Page

ផ្នែកទី១: សេចក្តីសង្គម / Part I: Executive Summary

ស្ថានភាពបំណុលសាធារណៈ ត្រីមដំណាប់គ្រឹះមាសទី១ ឆ្នាំ២០២៤ /	៩
Public Debt Situation as of end Q1 2024.....	1

ផ្នែកទី២: ព័ត៌មាន/ទិន្នន័យលម្អិត / Part II: Detailed Information/Data

ជំពូក ១: ព័ត៌មានទូទៅ / Chapter 1: General Information

ក- ពាក្យបំព្រញ / A- Acronyms and Abbreviations	៣ / 7
ខ- វិសាលភាព / B- Coverage.....	៣ / 7
គ- ក្រុម និងចំណាត់ប្រភេទទិន្នន័យ / C- Grouping and Classification.....	៣ / 7
យ- ប្រភពទិន្នន័យ / D- Sources	៤ / 8
៥- ការបំប្លែងឱយប័ណ្ណ / E- Currency Conversion	៤ / 8
ច- គោលនយោបាយក្នុងការកែតម្រូវទិន្នន័យ / F- Revision Policy.....	៤ / 8
ថ- ការប្រាក់ដ្ឋាយ / G- Frequency and Time Lag	៤ / 8
ជ- និយមន័យ / H- Definitions.....	៤ / 9

ជំពូក ២: តារាងស្ថិតិ / Chapter 2: Statistical Tables

តារាងទី១: អត្ថាម្ភប្រាក់ / Table 1: Exchange Rates.....	៩៣ / 13
តារាងទី២: សូចនាករវេដ្ឋិនិភានីកឃើយ / Table 2: Cost - Risk Indicators.....	៩៤ / 14

២.១: បំណុលសាធារណៈក្រោមប្រទេស / 2.1: Public External Debt

តារាងទី៣: សន្ទិជិបំណុល / Table 3: Debt Stock.....	៩៥ / 15
តារាងទី៤: ការចុះកិច្ចព្រមព្រៀងតណាង / Table 4: Loan Signed	៩៦ / 16
តារាងទី៥: ការដែកសាប់ប្រាក់ / Table 5: Disbursement	៩៧ / 17
តារាងទី៦: ការទូទាត់សេវាបំណុល / Table 6: Debt Service Payment	៩៨ / 18

២.២: បំណុលសាធារណៈក្នុងប្រទេស / 2.2: Public Domestic Debt

តារាងទី៧: បំណុលសាធារណៈក្នុងប្រទេស / Public Domestic Debt	៩៩ / 19
--	---------

២.៣: ការផ្តល់តណាងបេស់រដ្ឋ / 2.3: Government Lending

តារាងទី៨: ការផ្តល់តណាងបេស់រដ្ឋ / Table 8: Government Lending	២០ / 20
--	---------

២.៤: ការព្យាករ / 2.4: Projections

តារាងទី៩: ព្យាករណ៍ការទូទាត់សេវាបំណុលក្រោមប្រទេសប្រចាំខែ តាមឱយប័ណ្ណ ឆ្នាំ២០២៤ /	២១
Table 9: Projections of Monthly External Debt Service Payment by Currency in 2024	21
តារាងទី១០: ព្យាករណ៍បំណុលសាធារណៈក្រោមប្រទេស /	២២
Table 10: Projections of Public External Debt	22

ជំពូក ៣: ក្រាប / Chapter 3: Graphs

ក្រាបទី១: ការវិភាគថីភាពបំណុល / Graph 1: Debt Sustainability Analysis (DSA)	២៣ / 23
ក្រាបទី២: ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំឆ្នាំដើម្បីករណីសន្ទិជិបំណុលគ្រីមដំណាប់គ្រឹះមាសទី១ ឆ្នាំ២០២៤/ ២៤	
Graph2: Redemption Profile based on Debt Stock as of end Q1 2024	24
ក្រាបទី៣: ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែសម្រាប់ឆ្នាំ២០២៤-២០៣៨ /	២៥
Graph3: Projections of Monthly Debt Service Payment for 2024-2038.....	25

ចំណែកជីវិត

សេចក្តីផលួយ

Part I

Executive Summary

ស្ថាលវតណមិនុលសាធារណៈកម្ពុជា ត្រីមបិទាមចំណុចអាសយដ្ឋាន ឆ្នាំ២០២៤

Cambodia's Public Debt Situation as of End-Q1 2024

I. ចំណុចសាធារណៈ

1.1 សាធិធីចំណុច

ដោយគិតថា បំណុលមរតក, ព្រឹមដូចម៉ែត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាអានសាធិធីបំណុលសាធារណៈសរុបចំនួន **៩៩,០៦ បីលានអាមេរិក** ក្នុងនៅទៅ **៤៤៩៦%** ត្រូវឱ្យបំណុលសាធារណៈប្រមាណ **៩៩ បីលានអាមេរិក** ជាបំណុលសាធារណៈប្រកបដោយប្រទេស (ក្របខ័ណ្ឌទេរភាគចំណុចប្រមាណ **៨៤%** និងក្របខ័ណ្ឌពហុភាគចំណុចប្រមាណ **១៦%**) និង **០.៨៨%** ត្រូវឱ្យបំណុលសាធារណៈប្រកបដោយប្រទេស។ ក្នុងប្រទេសទាំងអស់ ក្នុងប្រទេសទាំងអស់ សមាសភាពបំណុលសាធារណៈទាំងឡាយ គឺមានចំនួន **៤៦%** ជាអូលាភាមិក, **១៩%** ជាមេសជីថិ, **១១%** ជាយ៉ែនចិន, **៩៩%** ជាយេនដៃបុន, **៧%** ជាអីស្ស, និង **១%** ទៀត ជាយូរិយវត្ថុជាតិនិងរឿងបិយប័ណ្ឌដោយ។

1.2 គារចុះគិចច្បាស់ប្រចាំខែមីនា

នៅក្នុងព្រឹមាសទី១ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះគិចច្បាស់ប្រចាំខែមីនាសម្រាវច្ឆេទ ដើម្បីផែត្រូវការសម្រាវច្ឆេទ ៩៤០.៩៤ លានអាមេរិក សមមូលនឹង **៩០៥.២៥** លានអាមេរិក ស្រីនឹងប្រមាណ **៨%** នៃពិធានផែលច្បាប់អនុញ្ញាត (៩ ពាហុ លានអាមេរិក) ក្នុងនៅទៅ ក្របខ័ណ្ឌទេរភាគចំណុចប្រមាណ **៩០%** និងក្របខ័ណ្ឌពហុភាគចំណុចប្រមាណ **០%**។ បើផ្តល់បន្ទីរយោះពេលអ្នកចុះគិចច្បាស់ប្រចាំខែមីនាសម្រាវច្ឆេទ នៅក្នុងព្រឹមាសទី១ ឆ្នាំ២០២៤ នេះ មានការចិញ្ចូនប្រមាណ **៨៩%**។

តិះតានទាំងនេះ សូមទិន្នន័យជាកំណត់មានកម្រិតសម្រាវច្ឆេទខ្ពស់ ដោយមានចាតុអំណោយជាមួយមរតកប្រមាណ **៤០%**។ តែមេដែលផែនការចុះគិចច្បាស់ប្រចាំខែមីនាសម្រាវច្ឆេទ នេះ គឺសម្រាប់បំពេញតម្លៃការបិវឌ្ឍនភាពក្នុងនិស់យអាជិភាពរបស់រាជរដ្ឋាភិបាល សំដោយចំណោកទ្រព្រៃនីមិត្តភាពនៃការណើនីរិយៈពេលដែលនឹង និងបញ្ជីនិងជាបិតភាពសេដ្ឋកិច្ច បុងបិតភាពជាបិតភាពក្នុងកម្ពុជា។

I. Public Debt

1.1 Debt Stock

As of end Q1 2024, including the old debt, the Royal Government of Cambodia (RGC) has a total public debt stock of **USD 11.09 billion** in which **99.12%** or **USD 11 billion** is public external debt (comprising of **64%** from Bilateral Development Partners - DPs and **36%** from Multilateral DPs) and **0.88%** or **USD 98 million** is public domestic debt. The composition of the public debt stock is comprised of **USD 46%**, **SDR 19%**, **CNY 11%**, **JPY 11%**, **EUR 7%**, and local and other currencies **6%**.

1.2 Loan Signed

In Q1 2024, the RGC has signed new concessional loans with DPs in the total amount of **USD 140.14 million** equivalent to **SDR 105.25 million** accounting for **6%** of the ceiling permitted by Law (**SDR 1,700 million**) of which **100%** is signed with Bilateral DPs and **0%** is signed with Multilateral DPs. The loan signed in Q1 2024 decreased by approximately **71%** compared to the same period last year.

Overall, all the loans are highly concessional with an average grant element of around **40%**. The purpose of these new signed loan is to finance public investment projects in the priority sectors that support long-term sustainable economic growth and increase economic productivity/production.

1.3 ការចេញជ្រើនបច្ចុប្បន្ន

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ រដ្ឋបាលបាលបានចេញជ្រើនយោលកំមុជលបត្រដូច សរុបចំនួន **១៨២ បីលាន រៀល** ត្រូវនឹងប្រមាណ **៤៥.០៤ លានអុល្ផរអាមេរិក** ត្រូវនឹងប្រមាណ **៤១%** នៃទីបំសរុបដែលច្បាប់អនុញ្ញាត (**៤៤០ បីលានរៀល**) ដើម្បីធ្វើឱ្យប្រព័ន្ធប្រជាពលរដ្ឋ និងជាពលិករាជសង្គមកិច្ច។

1.4 ការចេញផ្ទាល់បច្ចុប្បន្ន

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រដ្ឋបាលបាលបានចេញផ្ទាល់បច្ចុប្បន្នសម្រាប់ប្រព័ន្ធប្រជាពលរដ្ឋ ក្នុងទេរោះ សរុបចំនួន **១៤១,៩៤ លានអុល្ផរអាមេរិក** ក្នុងទេរោះ គ្របខ័ណ្ឌទេរោះ មានប្រមាណ **៥៧%** និងក្របខ័ណ្ឌពហុការិមានប្រមាណ **៤៣%** សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តី ឡើងប្រើប្រាស់ប្រព័ន្ធប្រជាពលរដ្ឋ និងវិស់យាជិករាជម៉ោង នៅក្នុងត្រីមាសទី១ (មិនមែនហេត្តរចនាសម្ព័ន្ធ) **៩៦%**។

ដោយឡើង, បើធ្វើបន្ទិនរយៈពេលដូចត្រូវការណី ឆ្នាំទៅ ការចេញផ្ទាល់បច្ចុប្បន្នក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានការប្រើប្រាស់ប្រមាណ **៤១%**។

1.5 ការទូទាត់សេវាបច្ចុប្បន្ន

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រដ្ឋបាលបាលបានទូទាត់សេវាបច្ចុប្បន្នចំនួន **១៤១,៥៥ លានអុល្ផរអាមេរិក** រួមទាំង ៩) ក្របខ័ណ្ឌបច្ចុប្បន្នសារណ៍: ក្របប្រទេសមានចំនួនប្រមាណ **១៤១ លានអុល្ផរអាមេរិក** ក្នុងទេរោះ ប្រាក់ដើម ១៤២,៤០ លានអុល្ផរអាមេរិក និងការប្រាក់និងកំណែ ដើម្បី ៣៨,៨០ លានអុល្ផរអាមេរិក, និង ២) ក្របខ័ណ្ឌបច្ចុប្បន្នសារណ៍: ក្នុងប្រទេស មានចំនួនប្រមាណ **០,៥៥ លានអុល្ផរអាមេរិក** ក្នុងទេរោះ ប្រាក់ដើម **០ អុល្ផរអាមេរិក** និងការប្រាក់ **០,៥៥ លានអុល្ផរអាមេរិក**។

ដោយឡើង, បើធ្វើបន្ទិនរយៈពេលដូចត្រូវការណី ឆ្នាំទៅ ការទូទាត់សេវាបច្ចុប្បន្នក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ **០,៥%**។

1.3 Government Securities Issuance

In Q1 2024, the RGC has issued government securities in total amount of KHR 182 billion equivalent to USD 45.04 million accounting for 41% of the ceiling permitted by law (KHR 440 billions) for financing supports to the public investments for economic and productivity.

1.4 Disbursement

In Q1 2024, the RGC has disbursed USD 141.64 million from the existing concessional loans of which: 57% is from Bilateral DPs and 43% is from Multilateral DPs. 88% of disbursed amount is used for infrastructure and 12% for other priority sectors (non-infrastructure).

The actual disbursement in Q1 2024 decreased by approximately 47% compared to the same period last year.

1.5 Debt Service Payment

In Q1 2024, the RGC has paid debt service in the amount of USD 181.55 million as follows: 1) equivalent to USD 181 million is for public external debt which: principal USD 142.40 million and interest and other fees USD 38.60 million and 2) equivalent to USD 0.55 million for public domestic debt which: principal USD 0 million and interest USD 0.55 million.

The debt service payments in Q1 2024 increased by approximately 0.5% compared to the same period last year.

1.6 សុចាងអង់គ្លេសខ្លួន

លទ្ធផលបច្ចេកវិភាគថ្មីរាយកម្មបណ្តុលរហូតដល់ដំណាច់ឆ្នាំ២០២៤ បង្ហាញថា មីនេស៊ីជីស្សកិច្ចកម្មជាទុលរង្វេវដែលប៉ះពាល់ពី ការវិកាលជាលីនៃវិបត្តិនិងវិធាន-៩៤ និងកំណត់ខាងក្រោមផែវេត្តនៃការណ៍បណ្តុលសាធារណៈកម្ពុជា នៅពេលស្ថិតកិច្ចកម្មអាមេរិកប្រចាំបាន នៅលើកីឡូអ៊ីតីកិច្ចកម្មិតទាំងអស់ ស្ថិតស្ថិតប្រចាំអនុបាតពេល ក្នុងនោះ អនុបាតពេលនៃបច្ចុប្បន្ន នៃបណ្តុលសាធារណៈក្រោមប្រពេលដែលមិនមែនជាបានប្រើប្រាស់ ដែលមានតម្លៃជាទុលរង្វេវ ៩៦% ដែលមិនមែនជាបានប្រើប្រាស់ ៤០%។

II. គារផ្តល់សែវជានេះទៅ

2.1 សម្រួលិតចំណុច

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ សន្លឹកបណ្តុលកិច្ចកម្មប្រចាំឆ្នាំនានាដូចខាងក្រោម ស្ថិតបច្ចុប្បន្ន ២,១០ លានអូនាមេរិក។

2.2 គារផ្តល់សែវជានេះ

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចកម្មប្រចាំឆ្នាំនានាដូចខាងក្រោម ដើម្បីយកឈាមជាបិកស្ថិតបច្ចុប្បន្ន ១១៥.៦០ លានអូនាមេរិក។

2.3 គារផ្តល់សែវទៅប្រាក់

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ តុលាយកឈាមដកសាប់ប្រាក់យកនៅប្រើប្រាស់ជាក់ស្ថិតបច្ចុប្បន្ន ៤៣.០៥ លានអូនាមេរិក។

ដោយឡើង, បើជូនិងរយៈពេលអូនាមេរិកបានពីឆ្នាំនេះ ការដកសាប់ប្រាក់ជាក់ស្ថិតបច្ចុប្បន្នត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានការចូលចិត្តប្រមាណ ៩៦%។

2.4 គារបញ្ចុប្បន្នចំណុចសេវាអង់គ្លេស

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានប្រមូលចំណុចសេវាបណ្តុល ស្ថិតបច្ចុប្បន្ន ៤០.៨១ លានអូនាមេរិក (ប្រាក់ដើមខែចិត្តនៃ ២៥.៨៩ លានអូនាមេរិក និងការប្រាក់និងកំណត់ខាងក្រោម) ១១.៧៣ លានអូនាមេរិក។

1.6 Debt Indicators

The preliminary result of the Debt Sustainability Analysis (DSA) shows that despite being impacted by the widespread of Covid-19 and other external factors, Cambodia's public debt situation continues to remain "sustainable" and "low risk" of debt distress. All the key debt indicators in 2024 are well below the thresholds, of which the Present Value of Public and Publicly Guaranteed External Debt to GDP, is at 19% compared to the 40% threshold.

II. Government Lending

2.1 Debt Stock

As of end Q1 2024, the debt stock of government lending accounts for **USD 2.60 billion**.

2.2 Direct Lending and On-lending

In Q1 2024, the RGC has signed new government lending and on-lending agreement with debtor in the total amount of **USD 115.60 million**.

2.3 Disbursement

In Q1 2024, **USD 43.05 million** has been disbursed to debtors.

The actual disbursement in Q1 2024 decreased by approximately 12% compared to the same period last year.

2.4 Debt Service Revenue Collection

In Q1 2024, the RGC has collected debt service in the amount of **USD 40.61 million**. (**principal USD 28.89 million** and interest includes other fees **USD 11.73 million**) from debtors.

ដោយឡើង, បើផ្សេបនឹងរយៈពេលដូចតាមកាលពីឆ្នាំ
នៅ ការប្រមូលចំណួលសេវាបំណុលជាក់ស្សានក្នុងត្រីមាសទី១
ឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ **៣៩៦%**

The debt service collection in Q1 2024 increased by approximately **294%** compared to the same period last year.

ស្ថាបនកម្មចំណុះលទ្ធផលរបស់រដ្ឋបាល នាទី២០២៤ / Public Debt Situation As of End-Q1 2024

លក្ខណៈ / លានអូល្យារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1-2023	2023	Q1-2024	2024e
I. សន្តិតិចិបំណុល / Debt Stock (1)	10,301.03	11,237.91	11,098.01	12,395.79
- ក្រោប្រទែស / External	10,258.58	11,185.52	11,000.01	12,252.31
- ក្នុងប្រទែស / Domestic	42.45	52.39	98.00	143.49
II. ការចុះគិច្ចប្រមើលព្យាក់សណ្ឋាគ / Loan Signed	488.31	1,805.89	140.14	2,037.35
III. ការចោរជួយលក់មួលប្រាកដ / Government Securities Issuance	24.67	58.26	45.04	108.88
IV. ការអកសារច្បាក់ / Disbursement	266.62	1,524.35	141.64	1,553.12
V. ការទូទាត់សេវាបំណុល / Debt Service Payment	180.69	519.70	181.55	625.78
1. ក្រោប្រទែស / External (2)	180.58	495.26	181.00	606.24
- ប្រាក់ដើម / Principal	139.95	379.67	142.40	486.33
- ការច្បាក់ និងកម្រិះផ្សេងៗ / Interest and Other Fees	40.63	115.60	38.60	119.90
2. ក្នុងប្រទែស / Domestic	0.10	24.44	0.55	19.55
- ប្រាក់ដើម / Principal	-	23.29	-	17.78
- ការច្បាក់ / Interest	0.10	1.15	0.55	1.76
VI. សូចនករ / Indicator (3)				
1. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុប / PV of Total Public Debt				
- ធ្វើបនិនិង ដែលសរុប / to GDP	55	18.80		19.3
2. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រោប្រទែស / PV of Public and Publicly Guaranteed External Debt				
- ធ្វើបនិនិង ដែលសរុប / to GDP	40	18.70		19.00
- ធ្វើបនិនិង ការទាំចេញ / to Exports	180	29.00		29.10
3. សេវាបំណុលសាធារណៈក្រោប្រទែស / Public and Publicly Guaranteed External Debt Service				
- ធ្វើបនិនិង ការទាំចេញ / to Exports	15	1.80		1.80
- ធ្វើបនិនិង ចំណួលបច្ចុប្បន្ន / to Revenue	18	7.50		7.80

កំណត់សម្គាល់ / Technical Notes:

(1)- គិតបញ្ចប់ទីសន្តិតិចិបំណុលមួយភាក (ដែលចាប់ដោយក្រុងរបស់ខ្លួន និងកំណើនចរចាប់ដោយក្នុងរបស់ខ្លួន) / Including old debts (rescheduled and under negotiation).


(2)- គិតបញ្ចប់ទីសន្តិតិចិបំណុលដែលបានរៀបចំឡើងពីក្រុងរបស់ខ្លួន / Including rescheduled old debts.

(3)- ផ្សេងៗ ដែល ជីថ្លែងមួយនៃខ្លួនគ្នា និងក្នុងរបស់ខ្លួន (ខ្លួនក្នុងខ្លួនគ្នា)

ស្ថានភាពចំណុលនាយកដ្ឋាន: ត្រួមចិត្តនាមព្រឹកអាសយ៍ នូវចំណុល / Public Debt Situation as of End-Q1 2024

១. ស្ថានភាពចំណុលនាយកដ្ឋាន: គិតត្រួមចិត្តនាមព្រឹកអាសយ៍ នូវចំណុល /

1. Public Debt Stock as of End-Q1 2024




៤. ការទូទាត់គិតត្រួមចិត្តនាមព្រឹកអាសយ៍ នូវចំណុល /

4. Loan Signed in Q1-2024




២. ស្ថានភាពចំណុលនាយកដ្ឋាន: តាមរូបីយេប៊ែន ត្រួមចិត្តនាមព្រឹកអាសយ៍ នូវចំណុល /

2. Public Debt Stock by Currency as of End-Q1 2024




៣. ស្ថានភាពចំណុលនាយកដ្ឋាន: / 3. Public Debt Stock

USD mil.




៥. ការទេសចរណ៍គិតត្រួមចិត្តនាមព្រឹកអាសយ៍ នូវចំណុល /

5. ការទេសចរណ៍គិតត្រួមចិត្តនាមព្រឹកអាសយ៍ នូវចំណុល /



៦. ការទូទាត់គិតត្រួមចិត្តនាមព្រឹកអាសយ៍ នូវចំណុល /

6. Debt Service Payment in Q1-2024



សរុប / Total = USD 0.55 mil.

ឬបាក់ដើម / Principal

ឬរាយការ និងកំណត់ប្រចាំស / Interest and Other Fees

21%



សរុប / Total = USD 181.00 mil.

ឬបាក់ដើម / Principal

ឬរាយការ និងកំណត់ប្រចាំស / Interest and Other Fees

ទេវត្តកនី ២

ព័ត៌មាន/ទិន្នន័យនគរូប

Part II

Detailed Information/Data

ចំណាំ ១

តែសំខាន់ខ្ពស់

Chapter 1

General Information

ក- ពាក្យសំរួលថ្ម / A- Acronyms and Abbreviations

ADB	Asian Development Bank	ជនភាគអភិវឌ្ឍន៍អាសី
AIF	ASEAN Infrastructure Fund	មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន
AIIB	Asian Infrastructure Investment Bank	ជនភាគវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាសី
CNY	Chinese Yuan Renminbi	យែនចិន
EUR	Euro	អីរូ
EIB	European Investment Bank	ជនភាគវិនិយោគអីរូប
GCF	Green Climate Fund	មូលនិធិអាកាសធាតុប៉ែតង
GDP	Gross Domestic Product	ផែសស - ផលិតផលក្នុងស្រុកសរប
IFAD	International Fund for Agricultural Development	មូលនិធិអណ្តោះតិសម្រាប់អភិវឌ្ឍន៍កសិកម្ម
JPY	Japanese Yen	យេនជីន
KHR	Khmer Riel	រៀលខ្មែរ
KRW	Korean Won	វៀនកូដ
NDF	Nordic Development Fund	មូលនិធិអភិវឌ្ឍន៍ណារ៉ីក
OFID	OPEC Fund for International Development	មូលនិធិអូបីចសម្រាប់ការអភិវឌ្ឍអន្តោះតិ
SCF	Strategic Climate Fund	មូលនិធិអាកាសធាតុយុទ្ធសាស្ត្រ
SDR	Special Drawing Rights	អេសជ៊ិច
THB	Thai Baht	បាត់ចំ
USD	United States Dollar	ដុល្លារអាមេរិក
WB	World Bank	ជនភាគពិភពលោក

ខ- ពិសោធន៍យន

ព្រឹត្តិប្រតស្តិតិបំណុលសាធារណៈនេះ មានវិសាលការត្រួតពិនិត្យនៃយកុដ្ឋិស្តីពីបំណុលរបស់រដ្ឋបាលណ្ឌ: រួមមាន៖ ១) បំណុលសាធារណៈរោគប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការផ្តល់តណ្ហាពាណិជ្ជកម្ម។ ព្រឹត្តិប្រតស្តិតិបំណុលបស់វិស័យដែនទេ។

ក- ក្រុម និងចំណាត់ក្រុមនេះ

ទិន្នន័យក្នុងព្រឹត្តិប្រតស្តិតិបំណុល: ទិន្នន័យតារាងបំណុល (ប្រភេទ ៥ ក្រុមគីឡូ ១) សន្តិជិបំណុល, ២) ការចុះកិច្ចព្រមក្រោងតណ្ហាពាណិជ្ជកម្ម, ៣) ការចោះផ្សាយលក់មូលប្រតិបត្តិ ៤) ការដកសាប់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ និងការប្រមូល)។ ទិន្នន័យទាំងនេះ ជាគតម្លៃបាត់ប្រភេទ។

បំន្លែមលើនេះ: ទិន្នន័យតារាងបំណុល (ប្រភេទ ៥ ក្រុមគីឡូ ១) តណ្ហាទាយក/តណ្ហាយិក, ២) រូបិយប័ណ្ឌ, និង ៣) វិស័យ។

B. Coverage

This public debt statistical bulletin covers only public debt data on: 1) Public External Debt, 2) Public Domestic Debt, and 3) Government Lending. This bulletin does not cover data on private debt.

C. Grouping and Classification

Data in this bulletin are grouped in 5 categories:
1) Debt Stock, 2) Loan Signed, 3) Government Securities Issuance 4) Disbursement, and 5) Debt Service (Payment and Collection), expressed in Face Value.

Furthermore, the data are classified by:

1) Creditor/Debtor, 2) Currency, and 3) Sector.

៤- ប្រចាំខែតូលនៃរដ្ឋបាល

ទីនេះ សម្រាប់ប្រើជាមូលដ្ឋានក្នុងការរៀបចំ
ព្រឹត្តិបត្រនេះមានប្រភពដូចខាងក្រោម៖

- ទីនេះយំណុល៖ អគ្គនាយកដ្ឋានសហប្រតិបត្តិការ
អន្តរជាតិនិងគ្រប់គ្រងយំណុល នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។
- ទីនេះយ៉ាគ្រុសដ្ឋកិច្ច៖ អគ្គនាយកដ្ឋានគេល-
នយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ទីនេះយោត្តុប្រាក់ ធនាគារជាតិនៃកម្មដារ។

៥- គារបំផុែរប្រើប្រាស់ប្រចាំខែតូល

ការបំផុែរប្រើប្រាស់ប្រចាំខែតូលនេះត្រូវបានអនុវត្តតាមវិធីសាស្ត្រជាបទដ្ឋានបច្ចេកទេសអន្តរជាតិ ដូចខាងក្រោម៖

- សន្តិជិបំណុល៖ គិតតាមអត្រាប្រាក់ដូចការនៅថ្ងៃចុងក្រោម។
- ការចុះកិច្ចព្រមព្រៀងតែណាន៖ គិតតាមអត្រាប្រាក់ដូចការនៅថ្ងៃចុងក្រោម។
- ការបានដោយលក់មូលប្រាក់៖ គិតតាមអត្រាប្រាក់ដូចការនៅថ្ងៃចុងក្រោម។
- ការដែកសាប់ប្រាក់៖ គិតតាមអត្រាប្រាក់ដូចការនៅថ្ងៃចុងក្រោម។
- សេវាបំណុល៖ គិតតាមអត្រាប្រាក់ដូចការនៅថ្ងៃចុងក្រោម។
- ការព្យាករៈ គិតតាមអត្រាប្រាក់ដូចការនៅថ្ងៃចុងក្រោម។

៦- គោលនយោបាយនៃក្នុងព្រឹត្តិបត្រនេះ

ត្រូវលើខ្លួននៅក្នុងព្រឹត្តិបត្រនេះ ត្រូវបានកែតម្រូវពីត្រូវលើដែលបានរាយការណ៍ក្នុងមក ដោយ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកែចរើសនឹងត្រូវកែតម្រូវនៅក្នុងការបានដោយលើករាយដើរ។ ត្រូវលើ
ទាំងឡាយលាងដែលមានក្នុសបន្ទាត់ពីក្រោម បញ្ជាក់ថា
ជាត្រូវលើដែលបានកែតម្រូវ។

៧- គោលនយោបាយ

ការបានដោយព្រឹត្តិបត្រនេះ ធ្វើឡើងរាយការណ៍ក្នុងក្រុងរយៈពេលមិនលើសពី ២ ខែ បន្ទាប់ពីដំណឹងក្រុមស
និមួយ។

D. Sources

The sources of data used for preparing this bulletin are as below:

- Debt data: General Department of International Cooperation and Debt Management, Ministry of Economy and Finance.
- Macro-economic data: General Department of Policy, Ministry of Economy and Finance.
- Exchange rates data: National Bank of Cambodia.

E. Currency Conversion

The international best practice approach has been applied for the currency conversion as follows:

- Debt Stock: converted by the official exchange rates at end-period.
- Loan signed: converted by the official exchange rates at end of each quarter.
- Government Securities Issuance: converted by the official exchange rates at end of each quarter.
- Disbursement: converted by the official exchange rates on actual disbursement date.
- Debt Service: converted by the official exchange rates on actual debt service payment/revenue collection date.
- Projections: converted by the official exchange rates at end of each quarter.

F. Revision Policy

Some figures in this bulletin have been revised from the figures previously reported by the Ministry of Economy and Finance and might also be revised in the next edition. The figures with underline are the revised figures.

G. Frequency and Time Lag

The bulletin will be published on a quarterly basis within time lag of 2 months.

ច- និយមន៍

និយមន៍យោងរបស់ក្រសួងនេះ ដែលបានប្រព័ន្ធឌ្ឋាន
ត្រីតិចប្រចាំខែ មានដូចខាងក្រោម៖

- **បំណុលសាធារណៈរក្សាយក្រឹមប្រចាំខែ៖** សំដើរដល់
បំណុលរក្សាយក្រឹមប្រចាំខែដែលកែតែឡើងស្របតាម
ច្បាប់អនុញ្ញាត ដោយគិតបញ្ចូលបំណុលដែលមានការ
ធានាតីផ្លូវ ក្នុងហិរញ្ញវត្ថុក្នុងមុជាបច្ចុប្បន្ន បំណុលនេះ
មានតែការខ្សោតណានសម្បទាន ពីដែកអភិវឌ្ឍន៍ការកិច្ច
និងពេទ្យការកិច្ចប្រចាំខែណ្ឌោះ។ ទៅដោយាទេនេះតើ
ទៅថ្មីមុខ បំណុលនេះ អាចនឹងរួមបញ្ចូលដែនទៀត
ឧបករណ៍បំណុលដៃដែលមិនត្រូវត្រូវការដោយជាប់ប្រាក់
អធិបតេយ្យជាដើម ក្នុងករណីរាជរដ្ឋាភិបាលសម្រាប់ដើរ
ការបានដោយ។

- **បំណុលសាធារណៈក្នុងប្រចាំខែ៖** សំដើរដល់
បំណុលក្នុងប្រចាំខែដែលកែតែឡើងស្របតាម
ច្បាប់អនុញ្ញាត ដោយគិតបញ្ចូលនូវបំណុលដែលមានការ
ធានាតីផ្លូវ។

- **ការផ្តល់តណានបែល់ផ្លូវ៖** សំដើរដល់ការចូលរួមប្រចាំខែ
ដល់គ្រឹះស្ថានសាធារណៈដោយបាល, សហគ្រាសសាធារណៈ,
ក្រុមហ៊ុនចម្រេះដែលរដ្ឋមានការកកម្មសាធារណៈជាប់ន្ទាន
ការតិច, និងគ្រឹះស្ថានជនាគារនៃបិរញ្ញាណ ក្នុងគោលដៅ
ដំឡើងប្រចាំខែ ការផ្តល់តណានបែល់ផ្លូវ ក្នុងគោលដៅ
ដែលបានបង្កើតឡើងដើម្បី ការផ្តល់តណានបន្ទាល់
ដោយប្រើប្រាស់ប្រាក់ និងការផ្តល់តណានបន្ទាល់ដោយប្រើ
បិរញ្ញាប្រចាំខែ ដែលរដ្ឋមានការដោយ។

- **ការដឹកសារចំណោក៖** សំដើរដល់សារចំណោកដែល
តណានយកបានអនុញ្ញាតឱ្យតណាយឱ្យកិច្ចការ ដែលបានបង្កើតឡើង
ប្រចាំខែដែលជាក់ស្វែង ក្នុងការអនុវត្តគម្រោង/កម្មវិធី ។

- **សេវាបំណុល៖** សំដើរដល់ចំណោកដែម, ការចំណោក, និង
ការប្រើប្រាស់ប្រចាំខែដែយ។

H. Definitions

Terminologies used in this bulletin are defined
as follows:

- **Public External Debt:** refers to the external debt
of the central government incurred under the
applicable laws including publicly guaranteed debt.
In Cambodia's current context, the public external
debt comprises only concessional loans from
bilateral and multilateral external development
partners. However, this debt, in the future, would
also include other instruments such as sovereign
bonds in case of issuance decided by the RGC.

- **Public Domestic Debt:** refers to the internal
debt of the central government incurred under
the applicable laws including publicly guaranteed
debt.

- **Government Lending:** refers to the credits
provided by the government to state-owned
enterprises, public institutions, state minority-
owned companies, and banking and financial
institutions for the purpose of supporting socio-
economic development. Government Lending is
categorized into 2 forms which are: Direct lending
that provides credit using government budget
and On-lending that provides credit using
financing from government's borrowing.

- **Disbursement:** refers to proceeds or cash a
creditor agreed with a debtor on the withdrawal for
actual expenses in implementing a project/program.

- **Debt Service:** refers to principal, interest, and
other fees.

- សន្តិដិបំណុល៖ សំដើងលទៅហំណុលដាក់ស្ថុដែលតណាយិកមិនទាន់ទូទាត់ដូចនៃតណាយក។ ជាទូទៅ សន្តិដិបំណុល ស្មើនឹងការពោះផ្សាយលក់មួលប្រាប់បុរី និងការដកសាប់ប្រាក់សុប ដីខ្លួន ការបង្កើរសាប់ប្រាក់ដើមសុប។ ជាករណី ពិសេស សម្រាប់កម្ពុជា សន្តិដិបំណុលសាធារណៈក្រោមប្រទេស ស្មើនឹង៖ ការដកសាប់ប្រាក់សុប ដីខ្លួន ការបង្កើរសាប់ប្រាក់ទៅដើរអភិវឌ្ឍន៍, ការទូទាត់ប្រាក់ដើមសុប, និងបំណុលដែលបានលុបដោយដើរអភិវឌ្ឍបុរីនឹង បំណុលមនេក ដែលបានចារចារដោះស្រាយចុះហើយកំពុងសង និងបំណុលមនេកដែលកំពុងចារចារដោះស្រាយ។

- បំណុលមនេក៖ សំដើងលទៅបំណុលដែលបាននូវលទ្ធផលដោយដើរអភិតាលដំនានមនុយ។ ក្នុងបរិការណ៍កម្ពុជា បំណុលមនេក គឺជាបំណុលដែលបានកើតឡើងមុនឆ្នាំ១៩៩៣។ ការប្រើប្រាស់នៃបំណុលទាំងនេះ ត្រូវបានចារចារដោះស្រាយជាមួយដើរអភិតាលរហូតដល់ក្នុងពាណិជ្ជកម្មរបស់ក្នុងកិច្ចប្រមិត្តភក។ ដោយទេរកចំពោះបំណុលមនេកដែលនៅក្នុងសាធារណៈក្រុងកិច្ចប្រមិត្តភក ក្នុងកិច្ចប្រមិត្តភកដែលបាននូវការបញ្ចប់ បច្ចុប្បន្នការដោរអភិតាលបាននិងកំពុងខិតខំបន្ទាន់ដោះស្រាយជាមួយដើរអភិវឌ្ឍន៍។

- តណាយក៖ សំដើងលទៅអ្នកផ្តល់តណាយន។ ក្នុងបរិការណ៍បច្ចុប្បន្នបែស់កម្ពុជា តណាយកអាចជាដែនក្នុងអភិវឌ្ឍទូកាតី និងពហុកាតី ដែលផ្តល់តណាយនូវខ្លួនដូចខ្លួន បុរាណជាការដោរអភិតាល ក្នុងករណីដើរអ្នកផ្តល់តណាយន បុអ្នកកាន់កាប់មួលប្រាប់ដូចនេះ។

- តណាយិក៖ សំដើងលទៅអ្នកទទួលបានតណាយន។ ក្នុងបរិការណ៍បច្ចុប្បន្នបែស់កម្ពុជា តណាយិក អាចជាការដោរអភិតាល ក្នុងក្របខ័ណ្ឌនៃការខ្សោយប្រាក់ពីគេ បុរាណជាប្រើប្រាស់ក្នុងការប្រាប់មួលប្រាប់ដូចនេះ។ ក្នុងក្រុងកិច្ចប្រមិត្តភក សាធារណៈក្រុងកិច្ចប្រមិត្តភក និងក្រុងកិច្ចប្រមិត្តភក ក្នុងក្របខ័ណ្ឌនៃការប្រាប់មួលប្រាប់ដូចនេះ។

- Debt Stock: refers to actual amount of unpaid debt that the debtor has to pay to the creditor. Commonly, debt stock equals to the sum of total issuance and total disbursements minus: refund to creditors and total repaid principal. Uniquely, the public external debt stock for Cambodia equals: total disbursement minus refund to creditors, total repaid principal, and cancelled debt by creditors plus rescheduled and under negotiated old debt.

- Old Debt: refers to legacy debt inherited from the previous governments. In Cambodia's context, old debt refers to ones incurred before 1993. Most old debt have been already resolved with partners; some of them were fully paid back while some others have been being repaid based on the rescheduling agreements. Concerning the remaining old debt, the RGC has been making the effort to find clear-cut resolutions with partners.

- Creditor: refers to entity that provide loans. In Cambodia's context, creditor can be Bilateral and Multilateral Developing Partners who provide loan to the government, or can be the government in case of government lending or securities holders/bond holders.

- Debtor: refers to entity that obtain loans. In Cambodia's context, debtors can be the government under the external borrowing, or state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions in case of the government lending.

- តម្លៃបច្ចុប្បន្ននៃបំណុល៖ សំដើរធម៌ទៅការបំណុល ក្រាយអប់រំ កម្ពុជា (កម្ពុជាប្រើប្រាស់អត្រាគារប្រព័ន្ធម ៥ ភាគរយ តាមបទផ្តានបច្ចេកទេសរបស់ IMF)។ តាមបទផ្តានបច្ចេកទេសអន្តោជាតិ គួរការគណនាអនុញ្ញាតបំណុល សម្រាប់ក្រុមប្រែទេសដែលនៅទូទៅបានគណនាសម្បទាន គេមិនប្រើតម្លៃបច្ចុប្បន្ននៃបំណុលទេ គឺគូរប្រើតម្លៃបច្ចុប្បន្ននៃបំណុល។ ចំពោះកម្ពុជាក៏ដូចជាដែល គីឡូវិហីតម្លៃបច្ចុប្បន្ននៃបំណុល ព្រះបាឡ គណនាសម្បទានដែលមានកម្រិតសម្បទាន បូលក្នុងណាមុខគ្រោះខ្លួន។

- ធាតុអំណោយ៖ សំដើរធម៌ដល់ផលរៀបរាង ១) ដែលដឹងតម្លៃបច្ចុប្បន្ននៃការទូទាត់សេវាបំណុល និង ២) តម្លៃបច្ចុប្បន្ននៃបំណុល។ ធាតុអំណោយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការការស់ស្អែងកម្រិតសម្បទាននៃគណនាបាន។

- គណនាសម្បទាន៖ សំដើរធម៌គណនាផែនលម្អិតក្នុងណាមុខគ្រោះខ្លួន ដែលបានគណនាទាមរយៈប្រាក់ប្រាក់ ដែលមានធាតុអំណោយចាប់ពី ៣៥ ភាគរយទៅឱ្យទៅ។

- ភីបច្ចីរីស៖ សំដើរធម៌ក្នុងការប្រាក់ប្រាក់ ដែលបានគូរប្រើដឹងតម្លៃបច្ចុប្បន្ននៃការអនុក្រោះបំណុល ដល់គណនាយិក ដែលតាំងនៅក្នុងការទូទាត់សងបំណុល។ បច្ចុប្បន្ន ភីបច្ចីរីស មានសមាជិកអបិវឌ្ឍយ៉ាចំនួន ២២ ប្រទេស រួមទាំង អូស្សាលី, អូត្រីស, បិណ្ឌ-ហ្មិក, ប្រសិល, កាណាគាតិ, ដាកើម៉ាក, ហ្មាំងឡូង, បាកំង, អាលីម៉ែង, ឡូរឡូង, អីស្រាគេល, អីតាលី, ដីបីន, សាធារណៈរដ្ឋកិច្ច, ហុងដោង, នំរីស, សហព័ន្ធសុវិធម៌, អេស្តក្រោ, សុយអត, សីស, ចក្ខកណអង់គ្លេស, និងសហរដ្ឋអាមេរិក។

- គណប្រតិទាន៖ សំដើរធម៌រយៈពេលទី ដែលគឺជាទាប់ពីពេលដែលកិច្ចព្រមព្រៀងគណនាបាន ចូលដោរមានហេតុដល់បំណុលត្រូវបានសងអស់។ គណប្រតិទាននេះនឹងរយៈពេលអនុក្រោះបុកនិងរយៈពេលសងដើម។

- Present Value (PV) of Debt: refers to the discounted debt stock (Cambodia uses IMF's unified discount rate at 5 percent). According to international best practices, for countries which are still eligible for concessional loans, debt ratios are calculated by using the PV of debt instead of the Face Value. This approach is also applied in Cambodia since all external loans are highly concessional.

- Grant Element: refers to the proportion between 1) the difference between the Face Value of the loan and the PV of future debt service payments, and 2) the Face Value of the loan. Grant Element is used to measure the concessionality of a loan.

- Concessional Loan: refers to loan that has more favorable terms than market/commercial loan, and has grant element of 35 percent or more.

- Paris Club: is a group of creditor countries aiming at addressing debt issues for debtor countries experiencing debt repayment difficulties. At present, the Paris Club is comprised of 22 permanent country members including: Australia, Austria, Belgium, Brazil, Canada, Denmark, Finland, France, Germany, Ireland, Israel, Italy, Japan, Republic of Korea, Netherlands, Norway, Russian Federation, Spain, Sweden, Switzerland, UK, and USA.

- Maturity: refers to the period from the date of signature of the loan to the last payment of the principal. Maturity is the sum of grace period and repayment period.

- រយៈពេលអនុវត្តក្រោម: សំដើរដល់រយៈពេលចាន្តោះពីពេលដែលកិច្ចប្រមុន្តូផ្សាយតំណាង បុកិច្ចប្រមុន្តូផ្សាយស្ថិតីការផ្តល់តំណាងចូលជាជម្រះ ហើយតុលាក្នុងរយៈពេលនេះ មានតំការប្រាក់និងកំម្រោងប៉ុណ្ណោះ ដែលត្រូវទូទាត់។

- រយៈពេលមធ្យមដល់តំណាងប្រតិទាន: សំដើរដល់រយៈពេលមធ្យមនៃការទូទាត់ប្រាក់ដើម គឺតើរយៈពេលជាក់ណាមួយ ហើយតុលាក្នុងរយៈពេលប្រតិទាន។

- Grace Period: refers to the period from the loan effective date to the first repayment of principal and only interest and other fees is charged during this period.

- Average Time to Maturity (ATM): refers to the weighted average time of principal repayments in the portfolio, starting from a specific period to the maturity.

ចំណេះ ២

តារាងស្តីពី

Chapter 2

Statistical Tables

ពាណិជ្ជកម្ម / Table 1:

អ្នកតែងទេស / Exchange Rates
 ផ្សេបនីងផ្សេងៗអាមេរិក / Other Currencies vs. USD

រូបិយច័ណ្ឌ / Currency	31/03/2023	31/12/2023	31/03/2024
KHR	4,054	4,085	4,041
CNY	6.842194	7.073593	7.190391
EUR	0.914918	0.895146	0.921971
JPY	131.730301	140.209370	150.586920
KRW	1,293.141946	1,282.574568	1,340.298507
SDR	0.739579	0.741581	0.750976
THB	34.067227	33.900415	36.242152

ពាណិជ្ជកម្ម / Table 2:

ស្តីចែកអង្គភ័ណ្ឌ និងចំណាំសំណើ / Cost - Risk Indicators

ស្រួលតារា / Indicator	Q1 2023	2023	Q1 2024
អត្រាការប្រាក់មធ្យម / Weighted Average Interest Rate	<u>0.69%</u>	0.96%	1.45%
ព័ណប្រពិទានមធ្យម (ឆ្នាំ) / Weighted Average Maturity (Year)	16.09	24.16	23.35
រយៈពេលអនុគ្រោះមធ្យម (ឆ្នាំ) / Weighted Average Grace Period (Year)	6.33	8.05	8.21
ធាតុអំណោយមធ្យម / Weighted Average Grant Element	<u>34.98%</u>	44.69%	39.61%
បំណុលដែលត្រូវទាក់ទៅនៅខ្ពស់បញ្ចប់ / Debt Maturing in 1 Year	4%	4%	4%
រយៈពេលមធ្យមដល់ព័ណប្រពិទាន (ឆ្នាំ) / Average Time to Maturity - "ATM" (Year)	10.46	10.14	10.28
រយៈពេលមធ្យមនៃការថ្វប្របលអត្រាការប្រាក់ (ឆ្នាំ) / Average Time to Refixing - "ATR" (Year)	10.40	10.04	10.17
សមាសភាពបំណុលសាធារណៈជាប្រភេទអត្រាការប្រាក់ប៉ូប្រុប / Share of Floating Rate to Total Public Debt	<u>0.50%</u>	0.74%	0.80%
សមាសភាពបំណុលសាធារណៈជាអូរបិយប៉ែណ្ឌបរទេស / Share of Foreign Currency to Total Public Debt	99.59%	99.53%	99.12%

ចំណុល់នាយកដ្ឋាន: ក្រសួងពេទ្យ

Public External Debt

ពាក្យដី / Table 3:

សន្លឹកចំណុច / Debt Stock

ឯកតា ÷ លានអូនាគាមីរីក / Unit: USD Million

បរិយាយ / Description	Q1-2023	2023	Q1-2024
ក. តម្លៃណាយក / A. By Creditor	10,258.58	11,185.52	11,000.01
I. ទេរាតី / Bilateral	6,889.70	7,188.20	7,004.76
1. សមាជិកភូប៉ីរីស / Paris Club	2,202.18	2,371.15	2,306.49
- បារាំង / France	495.86	533.25	517.82
- ជប៉ឺន / Japan	1,186.95	1,256.54	1,212.83
- អាមេរិក / Germany	0.23	5.82	5.92
- សាស្ត្ររដ្ឋប្រជាធិបតេយ្យ / Republic of Korea	519.14	575.53	569.91
- ផ្សេងៗទៀត / Others	-	-	-
2. មិនមែនសមាជិកភូប៉ីរីស / Non-Paris Club	4,058.15	4,187.66	4,069.34
- ចិន / China	3,988.36	4,114.30	3,999.45
- ឥណទាន / India	8.92	8.19	7.64
- ថែម / Thailand	49.42	54.76	52.88
- វិនាទាម / Vietnam	11.45	10.41	9.37
3. បំណុលមរតក / Old Debt	629.37	629.39	628.93
- ដែលបានដោះស្រាយឡើង / Rescheduled	9.32	9.34	8.88
- ដែលកំណើនចុរាបោះស្រាយ / Under Negotiation	620.05	620.05	620.05
II. ពហុរាតី / Multilateral	3,368.88	3,997.33	3,995.25
- ដែនការអភិវឌ្ឍន៍អាមេរិក / ADB	2,110.66	2,361.27	2,354.80
- មូលនិធីហេដ្ឋាបេទាសម្ព័ន្ធអាមេរិក / AIF	-	10.00	10.09
- ដែនការវិនិយោគហេដ្ឋាបេទាសម្ព័ន្ធអាមេរិក / AIIB	20.90	33.60	33.60
- ដែនការវិនិយោគអីរិបី / EIB	102.20	103.85	101.62
- មូលនិធីអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	132.80	143.20	142.23
- មូលនិធីអភិវឌ្ឍន៍នៃវិសិក / NDF	8.30	8.28	8.04
- មូលនិធីអូបិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ / OFID	18.86	17.21	16.02
- ដែនការពិភពលោក / WB	975.17	1,319.91	1,328.86
- ផ្សេងៗទៀត / Others	-	-	-
ក. តម្លៃបិយប័ណ្ណ / B. By Currency	10,258.58	11,185.52	11,000.01
- CNY	1,258.20	1,265.49	1,220.62
- EUR	723.93	776.92	755.62
- JPY	1,186.95	1,256.54	1,212.83
- KRW	462.40	517.93	512.31
- SDR	2,145.67	2,151.82	2,133.29
- THB	49.42	54.76	52.88
- USD	4,432.01	5,162.06	5,112.46

ការងារទី 4 / Table 4:

សារចុះគិតច្បាស់បញ្ជីចាន់ខាងមុខ / Loan Signed

ឯកតាគលក់ដូលារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1-2023	2023	Q1-2024
ពិតានប្រចាំឆ្នាំ / Annual Ceiling (SDR)	1,700	1,700	1,700
ការើន / Borrowing (SDR)	361.15	1,339.22	105.25
ការើនផ្សេងៗបន្ថីពិតានប្រចាំឆ្នាំ / Borrowing to Annual Ceiling	21%	79%	6%
ក. តាមសំណាយក្រុមហ៊ុន / A. By Creditor	488.31	1,805.89	140.14
I. ទេរភាគី / Bilateral	166.41	1,033.68	140.14
1. សមាជិកភ្នំបាត់វិស / Paris Club	-	731.20	140.14
- បាត់វិស / France	-	240.18	-
- ជិប្ញី / Japan	-	252.91	140.14
- សាសាណរដ្ឋកម្ពុជា / Republic of Korea	-	238.10	-
- ផ្សេងៗទេរភាគី / Others	-	-	-
2. មិនមែនសមាជិកភ្នំបាត់វិស / Non-Paris Club	166.41	302.48	-
- ចិន / China	166.41	302.48	-
- ផ្សេងៗទេរភាគី / Others	-	-	-
II. ពហុភាគី / Multilateral	321.90	772.21	-
- ធនាគារអភិវឌ្ឍអាសី / ADB	-	190.00	-
- ធនាគារនិមិយភាគហេត្តូរចនាសម្ព័ន្ធអាសី / AIIB	-	33.00	-
- មួលនិធិអន្តរជាតិសប្តាហ៍អភិវឌ្ឍកសិកម្ម / IFAD	47.90	47.90	-
- ធនាគារពិភពលោក / WB	274.00	501.31	-
- ផ្សេងៗទេរភាគី / Others	-	-	-
៩. តាមបិយបណ្ឌ / B. By Currency	488.31	1,805.89	140.14
- CNY	166.41	302.48	-
- EUR	-	240.18	-
- JPY	-	252.91	140.14
- KRW	-	238.10	-
- SDR	-	194.31	-
- USD	321.90	577.90	-
៩. តាមវិស័យ / C. By Sector	488.31	1,805.89	140.14
I. ហេត្តូរចនាសម្ព័ន្ធ / Infrastructure	166.41	1,172.11	-
- ដឹកជញ្ជូន / Transport	-	135.03	-
- ថាមពល / Energy	-	163.16	-
- ជាភស្តុ / Irrigation	166.41	277.93	-
- ផ្ទៃតួដីកសាង / Water Supply	-	315.26	-
- ផ្សេងៗទេរភាគី / Other Infrastructures	-	280.73	-
II. មិនមែនហេត្តូរចនាសម្ព័ន្ធ / Non-infrastructure	321.90	633.78	140.14
- កសិកម្ម / Agriculture	47.90	80.90	-
- សុខភាព / Health	-	-	140.14
- អប់រំ / Education	-	127.93	-
- អាជីវកម្មផ្សេងៗទេរភាគី / Other Priorities	274.00	424.95	-

ការងារទី 5 / Table 5:

ការចេញផ្លាស់ប្តូរ / Disbursement

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1-2023	2023	Q1-2024
ក. តាមគឺដាយក / A. By Creditor	266.62	1,524.35	141.64
I. ទេរកាតី / Bilateral	137.65	694.54	80.30
1. សមាជិកភ្នំពេជ្រីស / Paris Club	76.56	319.23	65.94
- បាតំដិ៍ / France	-	34.47	0.45
- ជីប៊ីន / Japan	70.51	215.55	47.34
- អាមេរិក / Germany	-	5.43	0.27
- សាសារជាតិក្រោម / Republic of Korea	6.04	63.78	17.87
- ផ្សេងៗទៀត / Others	-	-	-
2. មិនមែនសមាជិកភ្នំពេជ្រីស / Non-Paris Club	61.10	375.30	14.36
- ចិន / China	60.09	366.25	10.97
- ឥណទាន / India	0.17	0.17	0.17
- ថែង / Thailand	0.84	8.88	3.22
- ផ្សេងៗទៀត / Others	-	-	-
II. ពហុកាតី / Multilateral	128.97	829.81	61.34
- ជាតារអភិវឌ្ឍន៍អាមេរិក / ADB	66.00	369.99	28.99
- មួលទិន្នន័យបច្ចាសម្ប័ន្ធអាមេរិក / AIF	-	10.00	0.09
- ជាតារវិនិយោគបច្ចាសម្ប័ន្ធអាមេរិក / AIIB	14.27	26.97	-
- ជាតារវិនិយោគអីរីប / EIB	14.10	14.10	-
- មួលទិន្នន័យជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	2.53	14.91	-
- ជាតារពិភពលោក / WB	32.06	393.84	32.27
- ផ្សេងៗទៀត / Others	-	-	-
ខ. តាមវិស័យ / B. By Sector	266.62	1,524.35	141.64
I. ហេត្តូរចនាសម្ព័ន្ធ / Infrastructure	194.52	961.57	124.14
- ដឹកជញ្ជូន / Transport	77.35	518.32	73.25
- ថាមពល / Energy	17.94	111.56	7.06
- ចាកសាស្ត្រ / Irrigation	19.66	111.34	14.53
- ផ្ទៃតួដឹកស្តាប់ / Water Supply	29.32	78.68	9.60
- ផ្សេងៗទៀត / Other Infrastructures	50.26	141.67	19.69
II. មិនមែនហេត្តូរចនាសម្ព័ន្ធ / Non-infrastructure	72.10	562.78	17.50
- កសិកម្ម / Agriculture	0.61	24.71	0.48
- សុខភាព / Health	52.28	63.80	1.55
- អប់រំ / Education	13.62	86.62	11.24
- អាជីវការផ្សេងៗទៀត / Other Priorities	5.59	387.65	4.23

តារាងទី៦ / Table 6:

ទាន់ទួលនាំសេវាទម្រង / Debt Service Payment

ឯកតាំ លានដុល្លារអាមេរិក / Unit: USD Million

តណាតិយក / Creditor	Q1 2023		2023		Q1-2024	
	P	I	P	I	P	I
I. ទេរភាគី / Bilateral	110.04	32.43	276.04	81.45	115.12	31.21
1. សមាជិកភ្លើបច្ចាធិក / Paris Club	6.92	0.32	28.65	5.70	6.31	0.23
- បាត់បាត់ / France	0.94	0.04	8.97	3.62	0.96	0.04
- ជប់ី / Japan	4.99	0.13	12.94	1.01	4.41	0.11
- អាលុមិចិន / Germany	-	-	-	0.10	-	-
- សាសាររាជរដ្ឋាភិបាល / Republic of Korea	0.99	0.15	6.74	0.98	0.94	0.08
2. មិនមែនសមាជិកភ្លើបច្ចាធិក / Non-Paris Club	102.80	32.04	246.88	75.51	108.62	30.92
- ចិន / China	98.44	31.63	237.77	74.48	105.34	30.57
- ឥណូ / India	2.39	0.00	3.12	0.16	0.71	0.00
- ថែម / Thailand	0.93	0.31	3.91	0.69	1.52	0.26
- វិតណ៍មាម / Vietnam	1.04	0.10	2.08	0.18	1.04	0.08
3. បំណុលមន្តរកដើលបានពេលខ្លួចឆ្នាំក្រោមឱ្យច / Rescheduled Old Debt	0.33	0.06	0.51	0.24	0.19	0.06
II. ពហុភាគី / Multilateral	29.91	8.20	103.62	34.15	27.28	7.40
- ជនភាគអភិវឌ្ឍន៍អាសី / ADB	20.34	5.82	69.90	21.45	19.54	4.56
- មូលទិន្នន័យបច្ចាសម្បន្តអាសី / AIF	-	-	-	0.05	-	-
- ជនភាគវិនិយោគបច្ចាសម្បន្តអាសី / AIIB	-	0.32	-	1.32	-	1.08
- ជនភាគវិនិយោគអីរិប / EIB	-	-	-	1.86	-	-
- មូលទិន្នន័យអាកាសពាណិជ្ជកម្ម (GCF)	-	-	-	0.02	-	-
- មូលទិន្នន័យអភិវឌ្ឍន៍កសិកម្ម / IFAD	0.13	0.15	1.91	1.10	0.13	0.15
- មូលទិន្នន័យអភិវឌ្ឍន៍នៃវិមាន / NDF	-	-	0.20	0.06	-	-
- មូលទិន្នន័យអិបិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ / OFID	1.19	0.21	2.84	0.46	1.19	0.18
- ជនភាគពិភពលោក / WB	8.25	1.70	28.78	7.82	6.42	1.43
- ផ្សេងៗទៀត / Others	-	-	-	-	-	-
សរុប / Total	139.95	40.63	379.67	115.60	142.40	38.60

កំណត់សញ្ញាល់ / Technical Notes:

P: ប្រាក់អាសី / Principal

I: ការប្រាក់ និងកំណែផ្សេងៗ / Interest and other fee

ចំណុចនាមិត្តភក់ខ្លួនប្រជែង

Public Domestic Debt

ពាក្យដីទៅ / Table 7:

ចំណុះលក្ខណៈជាមុន: ក្នុងប្រទេស / Public Domestic Debt

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1-2023	2023	Q1-2024
ក. ស្ថិតិបំណុល / A. Debt Stock	42.45	52.39	98.00
I. ខែ:ពេលវិជ្ជី / Short-term	23.70	12.73	18.31
- ១ ឆ្នាំ / 1-yr	23.70	12.73	18.31
II. ខែ:ពេលវិជ្ជី / Long-term	18.75	39.66	79.68
- ២ ឆ្នាំ / 2-yr	17.76	32.31	37.61
- ៣ ឆ្នាំ / 3-yr	0.99	5.39	40.09
- ៥ ឆ្នាំ / 5-yr	-	1.96	1.98
ខ. ការប្រាក់ដ្ឋានកម្ពុជា / Government Securities Issuance	24.67	58.26	45.04
I. ខែ:ពេលវិជ្ជី / Short-term	5.92	18.60	5.44
- ១ ឆ្នាំ / 1-yr	5.92	18.60	5.44
II. ខែ:ពេលវិជ្ជី / Long-term	18.75	39.66	39.59
- ២ ឆ្នាំ / 2-yr	17.76	32.31	4.95
- ៣ ឆ្នាំ / 3-yr	0.99	5.39	34.64
- ៥ ឆ្នាំ / 5-yr	-	1.96	-
គ. ការទទួលបំណុល / C. Debt Service	0.10	24.44	0.55
- P: ប្រាក់ដើម / Principal	-	23.29	-
- I: ការប្រាក់ / Interest	0.10	1.15	0.55

ការប្រើប្រាស់លេខាងក្រោមនៃតម្លៃ

Government Lending

ការងារទី 8 / Table 8:

គ្រប់គ្រងឥណទានជាលទ្ធផលសំខាន់សំខាន់ / Government Lending

ដុកតាំ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1-2023	2023	Q1-2024
ក. សម្រួលិកប័ណ្ណ / A. Debt Stock			
I. តាមប្រភពពិរញ្ញាប្បទាន / By Source of Fund	2,210.43	2,608.25	2,602.60
- ការផ្តល់ឥណទានជាល់ / Lending	475.04	792.94	795.50
- ការផ្តល់ឥណទានបន្ទូ / On-lending	1,735.39	1,815.30	1,807.11
II. តាមឥណទានឃើញ / By Debtor	2,210.43	2,608.25	2,602.60
- វិស័យសាធារណៈ / Public Sector	2,210.43	2,598.07	2,592.52
- វិស័យដែកជន / Private Sector	-	10.18	10.09
៣. ការផ្តល់ឥណទាន / B. Lending and On-lending	-	850.06	115.60
- វិស័យសាធារណៈ / Public Sector	-	842.88	115.60
- វិស័យដែកជន / Private Sector	-	7.18	-
៤. ការចែកចាយច្រាក់ / C. Disbursement	48.82	535.77	43.05
- វិស័យសាធារណៈ / Public Sector	48.82	525.76	43.05
- វិស័យដែកជន / Private Sector	-	10.01	-
៥. ការប្រមូលចំណុលសេវាប័ណ្ណ / E. Debt Service Collection	10.30	115.92	40.61
- វិស័យសាធារណៈ / Public Sector	10.30	115.90	40.61
+ ច្រាក់ដើម / Principal	3.69	76.39	28.89
+ ការច្រាក់ និងកំម្មផ្សេងៗ / Interest and other fees	6.62	39.51	11.73
- វិស័យដែកជន / Private Sector	-	0.02	-
+ ច្រាក់ដើម / Principal	-	-	-
+ ការច្រាក់ និងកំម្មផ្សេងៗ / Interest and other fees	-	0.02	-

ଭ୍ରାନ୍ତି

Projections

ຕາມເສີ່ນ / Table 9:

ລາວສະໝັກຄາງຊູ້ຈາກທະບຽນເງິນຕະຫຼາດ ລາຍລະອຽດປະເທດ ສູ່ລະບົບ 0 ປຸດ / Projections of Monthly External Debt Service Payment by Currency in 2024

ັກຕາດ ລາຍ / Unit: Million

ເງິນຫຼາດ / Currency	ມັງກອນ / Jan	ກຸມພື / Feb	ມືນາ / Mar	ເມສາ / Apr	ມຸງກອນ / May	ມີນາ / Jun	ກຸມພື / Jul	ສຶກພາ / Aug	ກົງກຳ / Sep	ດຸມາ / Oct	ໄມີກຳ / Nov	ມັງກອນ / Dec	ຜົນປະ / Total
CNY	0.13	310.48	-	-	-	-	0.79	189.82	169.53	20.00	-	51.97	742.71
EUR	-	0.23	0.91	2.99	1.38	1.17	1.37	-	1.15	1.47	2.97	1.17	14.82
JPY	187.81	460.37	17.43	252.30	-	0.26	158.60	284.91	343.47	36.71	1,338.11	0.31	3,080.30
KRW	552.75	772.07	-	2,429.58	-	995.77	-	549.71	1,077.89	-	2,424.00	2,293.12	11,094.89
SDR	10.23	5.49	7.98	16.31	0.31	6.17	1.03	8.42	7.95	16.74	10.84	6.14	97.62
THB	25.03	-	37.90	30.64	-	-	24.83	-	-	61.89	-	-	180.29
USD	0.21	95.77	1.50	1.26	0.17	2.30	29.16	82.76	17.59	2.77	0.66	2.28	236.43

ກໍາດາຕ່າງໆ / Technical Notes:

- ທີ່ມີເຕີບຢັ້ງໃຈຢັ້ງກອນ ສະລ່ວໂລມສາ ດັ່ງນີ້ແມ່ນ ດ້ວຍຕົວຢ່າງທີ່ເປັນເປົ້າ / The data from January to April 2024 are actual

ពាក្យទី ១០ / Table 10 :

ក្រុមរាយចំណុចសាធារណៈខ្លួនប្រចាំឆ្នាំ / Projections of Public External Debt

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

ប្រិយាយ / Description	2024	2025	2026	2027
I. ពិតានតែនការី / Borrowing Ceiling	1700 SDR Million	1800 SDR Million	1900 SDR Million	2000 SDR Million
	2,263.72	2,396.88	2,530.04	2,663.20
II. ការដកសាច់ប្រាក់ / Disbursement	1,853.19	1,897.64	1,782.99	1,842.47
III. ការទទាក់សេវាបំណុល / Debt Service Payment ⁽¹⁾	634.07	703.53	812.22	864.52
- ប្រាក់ដើម / Principal	471.02	535.64	622.05	650.21
- ការប្រាក់ និងកំណែប្រាក់ / Interest and Other Fees	163.05	167.89	190.17	214.30
IV. ស្នូលិបំណុលប្រចាំឆ្នាំ / Public External Debt Stock ⁽²⁾	12,567.70	13,929.69	15,090.63	16,282.89

កំណត់សម្ងាត់ / Technical Notes:

(1)- គឺជាបញ្ហាលទាំងការទទាក់សេវាបំណុលដែលបានរៀបចំឡើងមកដែលត្រូវដោះស្រាយក្នុងវិស័យប្រចាំឆ្នាំ / Rescheduled old debts are included in the debt service payment.

(2)- គឺជាបញ្ហាលទាំងស្នូលិបំណុលមានពេលវេលាដែលត្រូវបានរៀបចំឡើង (ដែលត្រូវដោះស្រាយក្នុងវិស័យប្រចាំឆ្នាំ) និងកំណែប្រាក់ដែលត្រូវបានរៀបចំឡើង (ដែលត្រូវដោះស្រាយក្នុងវិស័យប្រចាំឆ្នាំ) / Old debts (rescheduled and under negotiation) are included in the outstanding.

သံရွှေန ၃

ပြနာဟူ

Chapter 3


Graphs

ក្របខែទី 1 / Graph 1:

ការវិភាគអនុសាទមចន្ទន៍ / Debt Sustainability Analysis (DSA)


៩.១. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបដោយបន្ទីនឹងផសស /

1.1. PV of Total Public Debt to GDP




៩.៤. សេវាបំណុលសាធារណៈក្រោប្រែសដោយបន្ទីនឹងការផែចញ្ជា /

1.4. PPG External Debt Service to Exports




៩.២. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រោប្រែសដោយបន្ទីនឹងផសស /

1.2. PV of PPG External Debt to GDP




៩.៥. សេវាបំណុលសាធារណៈក្រោប្រែសដោយបន្ទីនឹងចំណុលមិកាតិ /

1.5. PPG External Debt Service to Revenue



៩.៣. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រោប្រែសដោយបន្ទីនឹងការផែចញ្ជា /

1.3. PV of PPG External Debt to Exports



— Threshold / អនុគមន៍

— Baseline / មូលដ្ឋាន

— Historical / ប្រវត្តិសាស្ត្រ

— Most extreme shock / ផែចញ្ជា


កំណត់សម្គាល់ / Technical Notes:

PPG: Public and Publicly Guaranteed

ក្រប្លែងទី 2 / Graph 2:

ក្រសាន្តការខ្ចោត់លេខាបច្ចុប្បន្នដៃចូលរាយផ្សេកលើស្ថិតិថ្មីនៃតម្លៃជាមុនក្នុងចំណែកត្រីមានចំនួន ពាន់២០៧៤ /


Redemption Profile based on Debt Stock as of End-Q1 2024



របាយទី 3 / Graph 3:

ព្រោកនាន់ការចូលរៀបសមាគមជនប្រជែងសម្រាប់ឆ្នាំ២០២៤-២០៣៨ (តិ៍តាមរយៈប្រចាំឆ្នាំ) /

Projections of Monthly Debt Service Payment for 2024-2038 (% to annual)



ការសង្គមជាមុនដំណឹង

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសហប្រព័ន្ធការអនុរាជកី និងគ្រប់គ្រងបំណុល
នយកដ្ឋានគ្រប់គ្រងសេវាបំណុល
ផ្លូវលេខ ៤២, សង្កាត់ភ្នំពេញ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
អ៊ីម៉ែល: ddm@mef.gov.kh

Contact Details:

Ministry of Economy and Finance
General Department of International Cooperation and Debt Management
Department of Debt Servicing
St. 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh
Email: ddm@mef.gov.kh
Website: <http://www.mef.gov.kh/public-debt-bulletin.html>

